





# សត្វឌីបឌីបទាំងបី

Let's  Read

 The Asia Foundation





ស្តីគេហ្នឹង? តើសំឡេងស្តី ឌីប ឌីប ឌីប ហ្នឹង? ជាត្រា? ជា  
កណ្តុរ? ឬមានអ្នកមកលេងផ្ទះ?



អត់ទេ! អ្វីម្យ៉ាងហាក់ដូចជាមានរោមច្រើនជាងឆ្មា គួរឱ្យក្តាញ់  
ជាងកណ្តុរ ហើយតូចជាងអ្នកនិងខ្ញុំ។



វាគឺជាសត្វឌីបឌីប ចំនួនបី។ សត្វដីគួរឱ្យស្រលាញ់ទាំងនេះ  
មានជើងតែមួយទេ សម្រាប់លោត។ ហើយពេលវាលោតម្តងៗ  
ឮសូរឌីប ឌីប។



សត្វឌីបមួយនេះមានឈ្មោះថា ភ្លឺភ្លឺន។ វាឆ្លាតណាស់។ វា  
តែងតែគិតវែងឆ្ងាយ ហើយឮៗ។ វាបញ្ចេញសំឡេងអ៊ិះអ៊ុះ និង  
ឌីបឌីបពេញមួយយប់។



ខុសពីអ្នកហើយនិងខ្ញុំ គឺពួកវាដេកពេលថ្ងៃ។ មុនពេលចូលគេង ភ្លឺភ្លើនអានសៀវភៅរឿងឱ្យឌីបឌីបផ្សេងទៀតស្តាប់។ ក្បាលឆ្លាត ខ្លួនស្អុយនេះ វាចូលចិត្តអានសៀវភៅជាជាងងូតទឹកទៅទៀត។



ហើយនេះគឺ ភ្លឺភ្លាស។ វាតូច ហើយគួរឱ្យស្រលាញ់ជាងគេក្នុង  
ចំណោមសត្វឌីបឌីបទាំងបី។ ដោយប្រើសំនៀងល្វើយៗ វា  
ច្រៀងបទ ឌុដាក់ ឌុដាក់ ឌីប ឌីប នាពេលយប់ស្ងាត់។





វាចូលចិត្តស្វែងរកវត្ថុដែលភ្លឺចាំងៗ ហើយយកមកឱបរឹត។ ភ្នែក  
រុករកដៃឱបរឹតមួយនេះ វាចូលចិត្តច្រៀងណាស់។



កុំភ្លេចថានៅមានភ្លឺភ្លឺមួយទៀត។ វាជាសត្វឌីបឌីប ដែល  
កំប្លែងជាងគេនៅក្នុងផ្ទះ។ វាតែងតែនិយាយអ្វីកំប្លែងៗ។ ភ្លឺភ្លឺ  
តែងតែធ្វើឱ្យអ្នកដទៃសើចរហូតដល់រឹងក្បាលពោះ។ វាតែងតែ  
លើកទឹកចិត្តដល់ឌីបឌីបផ្សេងទៀត នៅគ្រប់ពេលដែលពួកគេ  
កើតទុក្ខ។



វាចូលចិត្តរាំលើជើងដីធំរបស់វា ជាពិសេសនៅពេលភ្លឺភ្លាស  
ច្រៀង។




ដូច្នោះបើអ្នកឮសំឡេងឌីបឌីបចម្លែកម្តងទៀតនៅពេលយប់នោះ  
ចូរចាំថា នោះគ្រាន់តែជាសំឡេងពួកសត្វឌីបឌីបទាំងបី ដែល  
កំពុងតែអាន ច្រៀង និងលោតរាំដោយជើងមួយរបស់ពួកវា  
តែប៉ុណ្ណោះ។



ដូច្នោះហើយ ចូលគេងឱ្យស្រួលវិញទៅ ណាក្មេងតូច! ឬ  
បើកភ្នែកតែម្ខាង....



ព្រោះ អ្នកប្រហែលជា គ្រាន់តែប្រហែលជា នឹងឃើញសត្វ  
ចម្លែកលោតជើងមួយដែលគួរឱ្យក្អាញ់ទាំងបី ឮសូរ ឌីប ឌីប  
ឌីប តែប៉ុណ្ណោះ។







Brought to you by



**The Asia Foundation**

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

[booksforasia.org](http://booksforasia.org)

To read more books like this and get further information about this book, visit [letsreadasia.org](http://letsreadasia.org)

### **Original Story**

*The Three Doof-Doofs*, Published by Book Dash, © Book Dash.  
Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY 4.0.



For full terms of use and attribution,  
<http://creativecommons.org/licenses/by/4.0/>

Contributing translators: nov vorlak, Sodany Ouch, and Ly Chanmakara